



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីជី កីអិលស៊ី

CITY MICROFINANCE INSTITUTION PLC

2024

របាយការណ៍ប្រចាំឆ្នាំ

ANNUAL REPORT



023 221 499

info@citymfi.com.kh
www.citymfi.com.kh



មាតិកា

០១

ព័ត៌មានអំពីក្រុមហ៊ុន.....០២

- ប្រវត្តិសង្ខេប ទស្សនវិស័យ បេសកកម្ម និងគុណតម្លៃ.....០៣-០៤
- ចំណាប់អារម្មណ៍របស់អគ្គនាយក.....០៥-០៦
- ក្រុមប្រឹក្សាភិបាល.....០៧

០២

អភិបាលកិច្ច និងរចនាសម្ព័ន្ធ.....០៨

- គណៈគ្រប់គ្រង (SMC).....០៩
- គណៈកម្មការ (EMC).....១០

០៣

របាយការណ៍សង្ខេបអំពីក្រុមហ៊ុន.....១១

- សង្ខេបរបាយការណ៍ប្រតិបត្តិការ.....១២
- សង្ខេបរបាយការណ៍ហិរញ្ញវត្ថុ.....១៣

០៤

របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ កាលបរិច្ឆេទ ៣១ ធ្នូ ២០២៤.....១៤

- របាយការណ៍ប្រធានក្រុមប្រឹក្សាភិបាល.....១៥-១៦
- របាយការណ៍របស់សវនកម្មឯករាជ្យ.....១៧-១៨
- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ.....១៩
- របាយការណ៍លទ្ធផលលំអិត.....២០
- របាយការណ៍បម្រែបម្រួលមូលធន.....២១
- របាយការណ៍លំហូរសាច់ប្រាក់.....២២-២៣

០៥

ផលិតផល និងសេវាកម្ម.....២៤

- ផលិតផល និងសេវាកម្ម.....២៥-២៦
- សកម្មភាពផ្សេងៗ.....២៧-៣០

០៦

ទីតាំងប្រតិបត្តិការ.....៣១

ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមប្រឹក្សាភិបាល

លោក Neo Tiam Boon,
ប្រធានក្រុមប្រឹក្សាភិបាល
កញ្ញា ដូ លីបាំង,
អភិបាល
លោកស្រី Liong Chai Yin. Fiona,
អភិបាលឯករាជ្យ

ទីស្នាក់ការចុះបញ្ជី

អគារ ឌីហ្គីតាល់ ជាន់ទី១១ បន្ទប់លេខ #១០
-១១-១២ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិ១០ សង្កាត់
ផ្សារដើម្បីទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ធនាគារកិច្ចប្រកាស

ធនាគារ ជាតិនៃកម្ពុជា
ធនាគារ អេស៊ីលីដា ភីអិលស៊ី
ធនាគារ កម្ពុជាសាធារណៈ
ធនាគារ វីង កម្ពុជា
ធនាគារ ស៊ីនហ្គាន (ខេមបូឌា) ម.ក
ធនាគារ ហត្ថា ម.ក
ធនាគារហុងកុងលីអុង

សវនករ

ប៊ី ឌី អូ (ខេមបូឌា) លីមីតធីត

ប្រវត្តិសង្ខេប

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មលេខ៖០០០១០៥១១ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១២ នឹងបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២ ដែលទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា ជាគ្រឹះស្ថានដែលមានបេសកកម្ម ផ្តល់ឥណទានជូនប្រជាជនកម្ពុជា ដែលមានបំណងចង់បង្កើតមុខរបរ ឬពង្រីកមុខរបរដែលមានស្រាប់ ក្នុងអត្ថន័យ ជួយលើកកម្ពស់ សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី ដែលមានការិយាល័យកណ្តាល ស្ថិតនៅ អគារ ឌីហ្គេត៍ ជាន់ទី១១ បន្ទប់លេខ ១០-១១-១២ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិ១០ សង្កាត់ផ្សារដើម្បីទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅក្រោមអាជ្ញាប័ណ្ណនេះ គ្រឹះស្ថាន បានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បំផុតក្នុងការបំពេញកាតព្វកិច្ច និង តួនាទីរបស់ខ្លួន ក្នុងនាមជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយបាន ផ្តល់ឥណទានជូន ប្រជាជនសហគ្រាស តូច និង មធ្យម ជាច្រើន សម្រាប់យកទៅប្រកបអាជីវកម្មរបស់ខ្លួនទៅតាមស្ថានភាពជាក់ស្តែង។



ទស្សនវិស័យ បេសកកម្ម និងគុណតម្លៃ



ទស្សនវិស័យ

យើងមានគោលបំណង ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រកបដោយការយកចិត្តទុកដាក់ តាមរយៈ ការអភិវឌ្ឍន៍ទំនាក់ទំនងប្រកបដោយអត្ថន័យ ជាមួយអតិថិជនដោយ ការផ្តល់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុដែលឈានមុខគេនៅកម្ពុជា។



បេសកកម្ម

យើងជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជាក្នុងការផ្តល់ឥណទានជូនដល់ប្រជាជនកម្ពុជាដែលមានបំណងពង្រីកនិងបង្កើតអាជីវកម្មថ្មីរបស់ខ្លួនក្នុងរយៈពេលវែងដែលអាចទទួលបាននិរន្តរភាព។



គុណតម្លៃ

ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់យើងយើងប្រកាន់ធ្លាប់នូវភាពស្មោះត្រង់និងមានតម្លាភាពគ្រប់សកម្មភាពការងាររបស់យើង។យើងតែងនៅកៀកស្និទ្ធជាមួយអតិថិជនដែលអាចឲ្យយើងផ្តល់ការយកចិត្តទុកដាក់និងឆ្លើយតបតាមតម្រូវការរបស់ពួកគាត់ទាន់ពេលវេលា។យើងក៏មានទំនួលខុសត្រូវរាល់ទង្វើរបស់យើងនិងបើកចិត្តឲ្យទូលាយក្នុងការទទួលយកការរិះគន់ដើម្បីស្ថាបនាផងដែរ។យើងមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការស្វែងរកដំណោះស្រាយដែលមានប្រសិទ្ធភាពដើម្បីបម្រើអតិថិជនរបស់យើងឲ្យមានភាពប្រសើរជាងមុន។

ចំណាប់អារម្មណ៍របស់អគ្គនាយក



សូមគោរពស្វាគមន៍ពី គ្រឹះស្ថានមិត្តរួមក្រុងភ្នំពេញ ស៊ីធី ភីអិលស៊ី

គ្រឹះស្ថានមិត្តរួមក្រុងភ្នំពេញ ស៊ីធី ភីអិលស៊ី បានទទួលអាជ្ញាប័ណ្ណដំបូងក្នុងការបង្កើត និងដំណើរការសកម្មភាពសេវាកម្មហិរញ្ញវត្ថុ របស់ខ្លួនពី ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១២។ ជាមួយនឹងការសម្រេចបាននូវលទ្ធផលអាជីវកម្មដ៏ល្អ ជាមួយសកម្មភាពដឹកនាំ ការរៀបចំ និងការគ្រប់គ្រងដ៏រឹងមាំ។ ក្រុមហ៊ុនបានអនុវត្តតាមច្បាប់ និងបទបញ្ញត្តិ ព្រមទាំងចក្ខុវិស័យច្បាស់លាស់ជាមួយនឹងផែនការយុទ្ធ សាស្ត្រ និងផែនការអាជីវកម្មរយៈពេលវែង ប្រកបដោយប្រសិទ្ធភាព។ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ យើងបានដំណើរការសាខាចំនួន ៥ នៅក្នុងទីក្រុងភ្នំពេញ និងខេត្តកណ្តាល ជាមួយនឹងអតិថិជនសកម្មចំនួន ៦៦២នាក់និងផលប័ត្រប្រាក់កម្ចី ៩.១៨ លានដុល្លារបន្ទាប់ពី។ ការធូរស្បើយពីជំងឺកូវីដ-១៩ គ្រឹះស្ថានមិត្តរួមក្រុងភ្នំពេញ ស៊ីធី ភីអិលស៊ី មិនទាន់បានពង្រីកសាខាជាច្រើន ទូទាំងប្រទេសនោះទេ ចក្ខុវិស័យរបស់ យើងគឺក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីរួមចំណែក ដល់ការអភិវឌ្ឍន៍សង្គមប្រកបដោយនិរន្តរភាព និងសេដ្ឋកិច្ចស្ថិរភាព។ ការរីកចម្រើនទាំងបច្ចុប្បន្ន និងអនាគតស្ថិរភាពនិងតម្លាភាពនៃទីផ្សារ ហិរញ្ញវត្ថុ និងផែនការធុរកិច្ច ជាយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ការពង្រីកតំបន់ប្រតិបត្តិការក្នុងបណ្តាខេត្តក្រុងនានាដែលជាតួប្រាថ្នាដ៏ ស្មោះស្ម័គ្ររបស់យើង ក៏ដូចជាគោលដៅរបស់យើង។

ដើម្បីបំពេញតម្រូវការរបស់អតិថិជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី បានបង្កើតផលិតផលហិរញ្ញវត្ថុជាច្រើនប្រភេទដូចជា កម្ចីអាជីវកម្ម កម្ចីគេហដ្ឋាន កម្ចីឃ្លានយន្ត កម្ចីរយៈពេលខ្លី (កម្ចីរហ័ស) និងកម្ចីសិក្សាអប់រំ ។ ប្រាក់កម្ចីបុគ្គលិក និងប្រាក់កម្ចី អប់រំ ត្រូវបានផ្តល់ជូនជាមួយនឹងអត្រាការប្រាក់ទាបបំផុត ជាមួយនឹងសេវាកម្មល្អបំផុត សម្រាប់ការរួមចំណែកក្នុងការលើកកម្ពស់ សង្គមលក្ខខណ្ឌរស់នៅរបស់បុគ្គលិក និងការអភិវឌ្ឍធនធានមនុស្ស។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី នឹងអភិវឌ្ឍសេវាកម្ម ជាច្រើនប្រភេទសម្រាប់ដោះស្រាយតម្រូវការហិរញ្ញវត្ថុសម្រាប់អតិថិជនដែលមានស្រាប់នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគតរបស់ យើង។

ក្នុងពេលនេះដែរគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី ក៏កំពុងពង្រឹងផ្ដោតលើការបណ្តុះបណ្តាលជំនាញដល់បុគ្គលិកកំណែទម្រង់ រចនាសម្ព័ន្ធ និងធ្វើបច្ចុប្បន្នភាពគោលនយោបាយ និងនីតិវិធីសម្រាប់ការប្រតិបត្តិតាមច្បាប់ និងបទបញ្ញត្តិរបស់ ធនាគារជាតិនៃ កម្ពុជា និង អាជ្ញាធរពាក់ព័ន្ធ។

ជាមួយនឹងស្ថានភាពកាន់តែប្រសើរឡើងនៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២៤ រដ្ឋាភិបាលបានកាត់បន្ថយការរឹតបន្តឹងការធ្វើដំណើរ "ការបើកប្រទេសឡើងវិញ" និងអនុញ្ញាតឱ្យអាជីវកម្មចាប់ផ្តើមដំណើរការជាបណ្តើរៗ ដែលនាំឱ្យសកម្មភាពសេដ្ឋកិច្ចក្នុងស្រុករបស់ កម្ពុជា វិលត្រឡប់មករកភាពប្រក្រតីវិញ រួមទាំងការធ្វើដំណើរក្នុងស្រុក និងទេសចរណ៍។ សម្រាប់ដើមឆ្នាំ ២០២៤ សេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជាបានបន្តងើបឡើងវិញហើយការស្ទុះងើបឡើងវិញនៃវិស័យសេវាកម្មបាននឹងកំពុងពង្រឹងនិងជួយជំរុញកំណើនតម្រូវ ការអ្នកប្រើប្រាស់ផងដែរ។ ដោយផ្អែកលើការព្យាករណ៍នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី អាចប្រើប្រាស់ព័ត៌មាននេះ ដើម្បី ធ្វើជាយុទ្ធសាស្ត្រកំណើនរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំ ២០២៤។ យើងមានសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ក្នុងការផ្តល់សេវា កម្មហិរញ្ញវត្ថុប្រកបដោយភាពកក់ក្តៅ និងទំនុកចិត្តដល់អតិថិជនជាទីគោរពរបស់យើងគ្រប់ពេលវេលា។

ជាចុងក្រោយ ក្នុងនាមអ្នកគ្រប់គ្រង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី ខ្ញុំសូមសម្តែងការដឹងគុណជូនចំពោះ រាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ដែលជានិច្ចកាល បានជួយជ្រោមជ្រែង និងគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរ ការនៃគ្រឹះស្ថានយើងខ្ញុំ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ អតិថិជនដែលផ្តល់ទំនុកចិត្ត និងការគាំទ្រមកលើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី រហូតមក។ ជាពិសេស ខ្ញុំសូមថ្លែងអំណរគុណចំពោះម្ចាស់ភាគហ៊ុន ក្រុមប្រឹក្សាភិបាល នាយកនិងបុគ្គលិកទាំងអស់ ដែលតែងតែគាំទ្រ ខិតខំប្រឹងប្រែងចូលរួមក្នុងការអនុវត្តយុទ្ធសាស្ត្ររបស់គ្រឹះស្ថាន ប្រកបដោយការ យកចិត្តទុកដាក់ និងប្រសិទ្ធភាពខ្ពស់។

ដោយក្តីគោរព,



អ្នកឧកញ៉ា លី យុនថៃ
អគ្គនាយកប្រតិបត្តិ

ក្រុមប្រឹក្សាភិបាល



លោក Neo Tiam Boon

ប្រធាន ក្រុមប្រឹក្សាភិបាល

បានបញ្ចប់បរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (ធនាគារ ហិរញ្ញវត្ថុ) ពីសាកលវិទ្យាល័យ Arkansas សហរដ្ឋអាមេរិក។ បច្ចុប្បន្នលោកជាប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី ហើយលោកក៏មានតួនាទីជាអភិបាល ប្រតិបត្តិ និង ក្រុមនាយកប្រតិបត្តិ របស់ក្រុមហ៊ុន TA Corporation LTD ។



កញ្ញា ជូ លីហ័ង

អភិបាល

កញ្ញា ជូ លីហ័ង បានបញ្ចប់បរិញ្ញាបត្រច្បាប់នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប (AEU) ហើយក៏ទទួលបានបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មនៅ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ផងដែរ។ បច្ចុប្បន្នកញ្ញាជាអភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី។



លោកស្រី Liong Chai Yin, Fiona

អភិបាលឯករាជ្យ

លោកស្រី Liong Chai Yin, Fiona បានបញ្ចប់បរិញ្ញាបត្រពាណិជ្ជកម្ម (មុខជំនាញគណនេយ្យនិងទីផ្សារ) ពីសាកលវិទ្យាល័យ Curtin University of Technology, Western Australia. បច្ចុប្បន្នលោកស្រីជាអភិបាលឯករាជ្យនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី ។

06

គណៈគ្រប់គ្រងជាន់ខ្ពស់



ចាប់តាំងពីឆ្នាំ ២០១២ ដល់បច្ចុប្បន្ន អ្នកឧកញ៉ា លី យុនថៃ គឺជាអគ្គនាយក នៃគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី។ អ្នកឧកញ៉ា មានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុ នេះ។



លោក សំ សុភាព គឺជានាយករង គ្រប់គ្រងទូទៅ បានបញ្ចប់បរិញ្ញាបត្រវិទ្យាសាស្ត្រគណិតវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង បច្ចុប្បន្នលោកកំពុងបន្តថ្នាក់អនុបណ្ឌិតនៅវិទ្យាស្ថាន ហិរញ្ញវត្ថុនិងគណនេយ្យ។ នៅក្នុងឆ្នាំ២០២៣លោកបានទទួលវិញ្ញាបនបត្រនៃការចូលរួមនៅក្នុង សិក្ខាសាលាបណ្តុះបណ្តាល "នាយកប្រតិបត្តិ និង ម្ចាស់ភាគហ៊ុន/សមាជិកក្រុមប្រឹក្សាភិបាល ស្តីពីតួនាទីនៃអភិបាលកិច្ច" ។ នៅឆ្នាំ២០២២ លោកទទួលបានវិញ្ញាបនបត្រនៃការចូលរួមក្នុង ប្រសិទ្ធភាពនៃផែនការថវិកាសម្រាប់ស្ថាប័ននិងនៅក្នុងឆ្នាំ២០២១លោកទទួលបានវិញ្ញាបនបត្រ នៃការចូលរួមក្នុងហានិភ័យប្រតិបត្តិការ និងហិរញ្ញវត្ថុនៅក្នុងស្ថាប័នហិរញ្ញវត្ថុ។ លោកសំ សុភាព ជាបុគ្គលិកនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ីចាប់តាំងពីឆ្នាំ ២០១២ មកម្ល៉េះ។ ដោយការ ប្តេជ្ញាចិត្តដ៏ល្អរបស់គាត់ជាមួយនិងលទ្ធផលដ៏ប្រសើរ ក្នុងការដឹកនាំរបស់លោកនៅក្នុងវិស័យ ឥណទានអស់រយៈពេលជាង ១១ឆ្នាំ លោកត្រូវបានតែងតាំងជានាយករងគ្រប់គ្រងទូទៅនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី នៅក្នុងឆ្នាំ ២០២២ មកដល់បច្ចុប្បន្ន។



លោក គឹម ប៊ុនធឿន គឺជានាយក នាយកដ្ឋានហិរញ្ញវត្ថុ បានបញ្ចប់ថ្នាក់អនុបណ្ឌិតហិរញ្ញវត្ថុ និង គណនេយ្យក្នុងឆ្នាំ២០១៨ព្រមទាំងបរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យាក្នុងឆ្នាំ២០១៤និងបរិញ្ញាបត្រផ្នែក ធនាគារហិរញ្ញវត្ថុ ក្នុងឆ្នាំ ២០១០ ពីសាកលវិទ្យាល័យវៀលប្រាយ។ នៅឆ្នាំ ២០១៦ លោកក៏បាន ទទួលវិញ្ញាបនបត្រគណនេយ្យហិរញ្ញវត្ថុ (CFA) ពីវិទ្យាស្ថានបច្ចេកទេសគណនេយ្យ ហើយបច្ចុប្បន្ន លោកជានិស្សិត ថ្នាក់គណនេយ្យករជំនាញ (ACCA) នៅ វិទ្យាស្ថាន CamEd Business School. លោក គឹម ប៊ុនធឿន មានបទពិសោធន៍ការងារជាង ១៧ ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ លោកមាន តួនាទីជានាយកនាយកដ្ឋានហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស៊ីធីតាំងពីឆ្នាំ២០២៣។ មុនពេល ចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី លោកជានាយកដ្ឋានហិរញ្ញវត្ថុ និងព័ត៌មានវិទ្យា នៃក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ មួយកន្លែង។

គណៈកម្មការ EMC



លោក សំ សុភាព
នាយករងគ្រប់គ្រងទូទៅ



លោក គឹម ប៊ុនធឿន
នាយក នាយកដ្ឋានហិរញ្ញវត្ថុ



លោក ព្រីង វិថ្លយ
នាយក នាយកដ្ឋានព័ត៌មានវិទ្យា



លោកស្រី ញ៉ាញ ស្រីនិច
ប្រធានគ្រូពិនិត្យឯកសារហានិភ័យឥណទាន



លោក ប៊ុច រដ្ឋា
ប្រធានគ្រប់គ្រងតំបន់ស្តីទី



លោក ចេង ពុដ្ឋាន
មន្ត្រីសវនកម្មផ្ទៃក្នុងជាន់ខ្ពស់




លោកស្រី ហិរ ស្រីពៅ
មន្ត្រីធនធានមនុស្សជាន់ខ្ពស់



លោក ស សុវណ្ណ
មន្ត្រីផ្នែកហានិភ័យនិងប្រតិបត្តិការ

របាយការណ៍សង្ខេបអំពីក្រុមហ៊ុន




សង្ខេបរបាយការណ៍ប្រតិបត្តិការ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី បានដំណើរការដោយជោគជ័យអស់រយៈពេលជាង ១០ ឆ្នាំ មកហើយ ហើយបាន បង្កើតផ្លូវដ៏ល្អមួយដែលត្រូវបានកត់ត្រាទុក។

ប្រតិបត្តិការឥណទាន/ប្រចាំឆ្នាំ	២០២៤	២០២៣	២០២២	២០២១
	សរុប	សរុប	សរុប	សរុប
សំពាធឥណទាន(ដុល្លារ)	៩,១៨៣,២៨៩	៩,៦៧២,៨៨៦	៨,៩០២,៥៣៥	៨,៧៣,២៣២
អតិថិជន	៦៦២	៦៩០	៦៦៥	៦៨១
បុគ្គលិក	៧៥	៧៦	៧៣	៨៣
ការិយាល័យប្រតិបត្តិការ	៥	៥	៥	៦
តំបន់ប្រតិបត្តិការ	២០២៤	២០២៣	២០២២	២០២១
ខេត្ត / ក្រុង	៧	១០	១០	១០
ស្រុក / ខណ្ឌ	៣៨	៤០	៣៥	៣៥
ឃុំ / សង្កាត់	១៧៣	១៨១	១៨៣	១៨៣
ភូមិ / ក្រុម	៤៩៩	៥១៥	៣៩៥	៣៩៥


សំពាធឥណទាន (ដុល្លារ)



សង្ខេបរបាយការណ៍ហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុ (ដុល្លារ)	២០២៤	២០២៣	២០២២	២០២១
ចំណេញសុទ្ធមុនបង់ពន្ធ	៣៤០,៣៥០	៣៥៩,៦៥៩	២១៥,៨៥០	(២០១,៨២៨)
ចំណេញសុទ្ធក្រោយបង់ពន្ធ	២៧០,៤៩៥	២៩៨,២១៨	២០២,២១៦	(២០១,៨២៨)
គន្លឹះតារាងពុល្យការ (ដុល្លារ)	២០២៤	២០២៣	២០២២	២០២១
ទ្រព្យសកម្មសរុប	១០,៦៣៨,៩៩៣	១០,៣៤២,៧០៣	៩,៨៨៦,០៧២	៩,៣៤៩,៧៧២
ឥណទានអតិថិជន	៩,៦០៨,៦៤១	១០,០១៣,១៦២	៩,១៤០,៤៦១	៨,៧៣២,៣២៨
បំណុលសរុប	២,៨៨៣,៩១៧	២,៨៥៨,១៦២	៧,៦៩៩,៧៤៩	៧,៣៦៥,៦៦៥
ដើមទុន	៨,០០០,០០០	៨,០០០,០០០	៣,០០០,០០០	៣,០០០,០០០
មូលធនសរុប	៧,៧៥៥,០៣៦	៧,៤៨៤,៥៤១	២,១៨៦,៣២៣	១,៩៨៤,១០៧
សមាមាត្រហិរញ្ញវត្ថុ (%)	២០២៤	២០២៣	២០២២	២០២១
អនុបាតចំណូលធៀបលើទ្រព្យសកម្ម(ROA)	៣.២០%	៣.៤៨%	២.០៥%	-២.២០%
អនុបាតចំណូលធៀបលើមូលធនសរុប(ROE)	៤.៣៩%	៤.៨១%	៦.៧៤%	-១០.២០%
អនុបាតប្រាក់ចំណេញ (%)	២៣.៧៨%	២៧.០៩%	១៤.៨៣%	-១៤.៩០%
អនុបាតចំណូលការប្រាក់ធៀបលើទ្រព្យសកម្ម (%)	១១.៨០%	១២.៥៨%	១៣.៧៩%	១៤.៥០%

សមាមាត្រហិរញ្ញវត្ថុ (%)



របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ កាលបរិច្ឆេទថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤



ផែនការ

គោលដៅ

សមិទ្ធផល

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានសេចក្តីសម្រេចស្តីពីការដាក់ជូននូវរបាយការណ៍របស់ខ្លួន ព្រមទាំងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) សម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុនគឺផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុ។ សេវាកម្មទាំងនោះរួមមានការផ្តល់ឥណទាន ដល់អតិថិជន ដែលមានចំណូលទាបនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពុំមានការផ្លាស់ប្តូរជាសារវន្តសម្រាប់សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុនក្នុងអំឡុងកាលបរិច្ឆេទនេះទេ។

លទ្ធផលនៃប្រតិបត្តិការ

ចំណេញសម្រាប់ការិយបរិច្ឆេទ

ដុល្លារអាមេរិក	ពាន់រៀល
៣៤០.៣៥០	១.៣៨៥.៥៦៤

ភាគលាភ

ក្រុមប្រឹក្សាភិបាលពុំបានណែនាំឱ្យមានការទូទាត់ភាគលាភសម្រាប់ការិយបរិច្ឆេទនេះទេ។

ទុនបម្រុង និងសំវិធានធន

ពុំមានការផ្ទេរជាសារវន្តទៅ ឬពីទុនបម្រុង ឬសំវិធានធននៅក្នុងអំឡុងការិយបរិច្ឆេទនេះទេ។

ឥណទានពិបាកទារ និង ឥណទានជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍ចំណូលពេញលេញនិងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាវិធានការទាក់ទងនឹងការលុបចោលនូវឥណទានពិបាកទារ និង ការធ្វើសំវិធានធន ចំពោះឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយមានការជឿជាក់ថាមិនមានឥណទានពិបាកទារ និងសំវិធានធនគ្រប់គ្រាន់ត្រូវបានធ្វើឡើងសម្រាប់ឥណទានសង្ស័យ។

នាការបរិច្ឆេទនៃរបាយការណ៍នេះក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងបណ្តាលឱ្យមានភាពចាំបាច់ក្នុងការលុបចោលនូវឥណទានពិបាកទារឬចំនួនសំវិធានធនសម្រាប់ឥណទានជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុន មានភាពមិនគ្រប់គ្រាន់ជាសារវន្តឡើយ។

ទ្រព្យសកម្មចរន្ត

នៅមុនពេលរបាយការណ៍ចំណូលពេញលេញ និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ

មកវិញបានក្នុងប្រតិបត្តិការអាជីវកម្មធម្មតាដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុនត្រូវបានកាត់បន្ថយឱ្យនៅស្មើនឹងតម្លៃដែលរំពឹងទុកថានឹងអាចលក់បាននៅលើទីផ្សារ។

នាការបរិច្ឆេទនៃរបាយការណ៍នេះក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងបណ្តាលឱ្យមានការច្រឡំដល់ការកំណត់តម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ថាមានភាពមិនត្រឹមត្រូវឡើយ។

វិធីសាស្ត្រកំណត់តម្លៃ

នាការបរិច្ឆេទនៃរបាយការណ៍នេះក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង បណ្តាលឱ្យមានការកំណត់តម្លៃ ឬ មានភាពមិនត្រឹមត្រូវដល់វិធីសាស្ត្រកំណត់តម្លៃដែលបានអនុវត្តក្នុងមកលើទ្រព្យសកម្មនិងបំណុលរបស់ក្រុមហ៊ុនឡើយ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

នាថ្ងៃកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

(១) បន្ទុកណាមួយលើទ្រព្យសកម្មរបស់ក្រុមហ៊ុនដែលបានកើតឡើងដោយសារការដាក់បញ្ចាំសម្រាប់ការធានាចំពោះបំណុលរបស់បុគ្គលណាមួយចាប់តាំងពីចុងការិយបរិច្ឆេទនេះ ឬ

(២) បំណុលយថាហេតុណាមួយរបស់ក្រុមហ៊ុន ដែលបានកើតឡើងតាំងពីចុងការិយបរិច្ឆេទនេះ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុឬបំណុលផ្សេងៗ ដែលត្រូវបានទាមទារឱ្យសងឬអាចត្រូវបានទាមទារឱ្យសងក្នុងអំឡុងពេល១២ខែបន្ទាប់ពីចុងការិយបរិច្ឆេទដែលនឹងអាចមានការប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដល់កំណត់សងនោះទេ។

ការផ្លាស់ប្តូរនៃហេតុការណ៍

នាការបរិច្ឆេទនៃរបាយការណ៍នេះក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលមិនត្រូវបានរំពឹងទុកក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលអាចបណ្តាលឱ្យមានចំនួនទឹកប្រាក់ ដែលបានរាយការណ៍ក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានការកំណត់តម្លៃឡើយ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផល នៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនក្នុងអំឡុងការិយបរិច្ឆេទនេះ មិនបានទទួលរងនូវឥទ្ធិពលធ្ងន់ធ្ងរដែលកើតចេញពីកត្តាប្រតិបត្តិការឬព្រឹត្តិការណ៍ទាំងឡាយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះឡើយ។

របាយការណ៍ក្រុមប្រឹក្សាភិបាល (ត)
ប្រតិបត្តិការវិនិយោគ

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះនៃចុងការិយបរិច្ឆេទ មកទល់នឹងថ្ងៃចេញរបាយការណ៍នេះ ពុំមានកត្តាប្រតិបត្តិការឬព្រឹត្តិការណ៍ទាំងឡាយដែលមានលក្ខណៈជាសារវន្ត ឬមិនប្រក្រតីណាមួយបានកើតឡើង ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធផលអាជីវកម្មរបស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទដែលរបាយការណ៍ត្រូវបានធ្វើឡើងឡើយ។

ជីវភាព

ក្រុមហ៊ុន ពុំបានបោះផ្សាយភាគហ៊ុនណាមួយក្នុងអំឡុងការិយបរិច្ឆេទនេះទេ។ ក្រុមហ៊ុន ពុំមានកិច្ចសន្យាផ្តល់ភាគហ៊ុនមិនទាន់បោះផ្សាយ និងមិនមានភាគហ៊ុនក្រោមកិច្ចសន្យាផ្តល់សិទ្ធិជាភាគហ៊ុនរបស់ក្រុមហ៊ុននាចុងការិយបរិច្ឆេទនេះទេ។

សមាជិកក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលនៅបម្រើការចាប់តាំងពីចេញរបាយការណ៍ចុងក្រោយរួមមាន៖

លោក Neo Tiam Boon

កញ្ញា ដូ លីប៉ាំង

លោកស្រី Liong Chai Yin, Fiona

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ក្នុងអំឡុងនិងចុងការិយបរិច្ឆេទនេះ មានការរៀបចំណាមួយដែលមាត្រូប៊ុនជាភាគីមួយក្នុងគោលបំណងជួយដល់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយការទិញយកភាគហ៊ុន ឬលិខិត បំណុលពីក្រុមហ៊ុន ឬពីក្រុមហ៊ុនដទៃមួយទៀតឡើយ។

ចាប់តាំងពីចុងការិយបរិច្ឆេទកន្លងទៅក្រុមប្រឹក្សាភិបាលពុំបានទទួលឬមានសិទ្ធិទទួលនូវ អត្ថប្រយោជន៍ណាមួយតាមរយៈការចុះកិច្ចសន្យាដែលបានធ្វើឡើងរវាងក្រុមហ៊ុនឬរវាងក្រុមហ៊ុនដែលក្រុមប្រឹក្សាភិបាលនោះជាសមាជិកឬក៏រវាងក្រុមហ៊ុនដែលក្រុមប្រឹក្សាភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុជាសារវន្តនោះទេ។

ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

(ក) អនុវត្តគោលនយោបាយគណនេយ្យសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល ហើយបន្ទាប់មកធ្វើការអនុវត្តគោលនយោបាយទាំងនេះឱ្យបានជាប់លាប់

(ខ) អនុលោមទៅលក្ខខណ្ឌតម្រូវនៃការលាតត្រដាងព័ត៌មាន នៃ

ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់អង្គភាពធុនតូច និងមធ្យម (“ស.រ.ហ.អ.ក.ស.ធា.ត.ម”) និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឬ ប្រសិនបើមានការប្រាសចាកណាមួយពីស្តង់ដារទាំងនេះ ក្នុងការបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវ ក្រុមប្រឹក្សាភិបាលត្រូវប្រាកដថា ការប្រាសចាកទាំងនេះត្រូវបានលាតត្រដាង ពន្យល់ និងកំណត់បរិមាណឱ្យបានសមរម្យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ

(គ) រក្សាកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព

(ឃ) រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្មលើកលែងតែក្នុងករណីមិនសមរម្យក្នុងការសន្មតថាក្រុមហ៊ុននឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគតដែលអាច ប៉ាន់ស្មានបាន និង

(ង) ត្រួតពិនិត្យនិងដឹកនាំក្រុមហ៊ុនឱ្យមានប្រសិទ្ធភាពលើកលែងសេចក្តីសម្រេចចិត្តជាសារវន្ត ដែលប៉ះពាល់ដល់ប្រតិបត្តិការ និងដំណើរការរបស់ក្រុមហ៊ុនហើយត្រូវប្រាកដថាសេចក្តីសម្រេចចិត្តនិង/ឬសេចក្តីណែនាំទាំងនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់ចាប់ពីទំព័រទី១៩ ដល់ ២៣ ត្រូវបានរៀបចំដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់អង្គភាពធុនតូច និងមធ្យម និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ហើយបង្ហាញនូវទិដ្ឋភាពពិតនិងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៤ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងស្ថានភាពលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នេះ។

ចុះហត្ថលេខាកាន់នាមក្រុមប្រឹក្សាភិបាល

លោក លី យុនថៃ

នាយកប្រតិបត្តិ

រាជធានីភ្នំពេញ

ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥

**របាយការណ៍សវនករឯករាជ្យ ខ្លួនចំពោះភាគហ៊ុននិក
របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)
(ចុះលេខបញ្ជីពាណិជ្ជកម្ម ០០០១០៥១១)
សេចក្តីរបាយការណ៍លើសវនកម្មនៃរបាយការណ៍
ហិរញ្ញវត្ថុ
មតិយោបល់**

យើងខ្ញុំបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី ហៅកាត់ (“ក្រុមហ៊ុន”) រួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ របាយការណ៍ចំណូលពេញលេញ របាយការណ៍ បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់កាលបរិច្ឆេទដែល បានបញ្ចប់នេះ និងកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ ព្រមទាំងសេចក្តីសង្ខេប នៃគោលនយោបាយគណនេយ្យសំខាន់ៗដែលបានបង្ហាញនៅទំព័រទី១៩ ដល់២៣ ។ តាមមតិយោបល់របស់យើងខ្ញុំរបាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់មកជាមួយនេះ បង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងស្ថានភាពលំហូរ សាច់ប្រាក់របស់ក្រុមហ៊ុនសម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់នេះដោយអនុលោម តាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់អង្គភាពធុន តូច និងមធ្យម និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

មូលដ្ឋានក្នុងការបញ្ចេញមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“ស.ស.អ.ក”)។ កាតព្វកិច្ចរបស់យើងខ្ញុំបានធ្វើតាមស្តង់ដារត្រូវបានពណ៌នាបន្ថែម ក្នុងកថាខណ្ឌ ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើការធ្វើសវនកម្មរបាយការណ៍ ហិរញ្ញវត្ថុ នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំជឿជាក់ថា កសាងសវនកម្មដែល យើងខ្ញុំប្រមូលបានមានភាពគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការ បញ្ចេញមតិរបស់យើងខ្ញុំ។

ទំនួលខុសត្រូវឯករាជ្យភាព និងក្រមសីលធម៌

យើងខ្ញុំមានភាពឯករាជ្យពីក្រុមហ៊ុនដោយស្របតាម ក្រមសីលធម៌អន្តរជាតិសម្រាប់ គណនេយ្យករជំនាញ (រួមទាំង ស្តង់ដារឯករាជ្យអន្តរជាតិ) (“ក្រមសីល-ធម៌ IESBA”) របស់ក្រុមប្រឹក្សាស្តង់ដារសីលធម៌អន្តរជាតិ សម្រាប់គណនេយ្យករ រួម ជាមួយនឹងតម្រូវការក្រមសីលធម៌ ដែលពាក់ព័ន្ធទៅនឹងសវនកម្មរបាយការណ៍ ហិរញ្ញវត្ថុនៅក្នុង ប្រទេសកម្ពុជា ហើយ យើងបានបំពេញនូវទំនួលខុសត្រូវខាង សីលធម៌ផ្សេងទៀតរបស់យើង ដោយអនុលោមតាមតម្រូវការនៃក្រមសីលធម៌ទាំង នេះ និងក្រមសីលធម៌ IESBA។

ព័ត៌មានត្រូវបានរាយការណ៍ហិរញ្ញវត្ថុ និង របាយការណ៍របស់សវនករ

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមានទំនួលខុសត្រូវលើព័ត៌មានផ្សេងទៀត។ ព័ត៌មានផ្សេងៗដែលមានក្នុងរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិន រួមបញ្ចូលនូវ របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និង របាយការណ៍របស់ សវនករឯករាជ្យយើងខ្ញុំទេ។

តាមមតិយោបល់របស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមិន រួមបញ្ចូលព័ត៌មានផ្សេងៗហើយយើងមិនបានបង្ហាញពីទម្រង់នៃការសន្និដ្ឋានលើ ការធានាណាមួយឡើយ។

ទាក់ទងជាមួយនឹងការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន យើងខ្ញុំមានកាតព្វកិច្ចក្នុងការអាននូវព័ត៌មានផ្សេងៗនិងពិចារណាថាតើព័ត៌មាន ផ្សេងៗមានភាពមិនសមស្របជាសាវ័ន្ត ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុន ឬការយល់ដឹងរបស់យើងខ្ញុំទទួលបានពីសវនកម្ម ឬបើមិនដូច្នោះទេ លេចឡើងមានកំហុសឆ្គងជាសាវ័ន្ត។ ផ្អែកលើកិច្ចការដែលយើងខ្ញុំបានអនុវត្ត ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាព័ត៌មាន ផ្សេងៗមានកំហុសឆ្គងជា សាវ័ន្ត តែយើងខ្ញុំមិនមានអ្វីដើម្បីវាយការណ៍ក្នុង រឿងនេះទេ។

ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើ របាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញនូវទិដ្ឋភាពពិត និង ត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់អង្គភាពធុនតូច និងមធ្យម និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ ក្រុមប្រឹក្សា ភិបាលក៏ទទួលខុសត្រូវក្នុងការរក្សានូវប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងសំខាន់ៗដែល ក្រុមប្រឹក្សាភិបាលកំណត់ថា មានភាពចាំបាច់ក្នុងការរៀបចំ របាយការណ៍ ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឱ្យជឿជាក់ពីកំហុសឆ្គងជាសាវ័ន្ត ដែលបណ្តាល មកពីការក្លែងបន្លំ ឬការកើនច្រឡំ។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាល ជាអ្នកទទួលខុសត្រូវក្នុងការ វាយតម្លៃទៅលើលទ្ធភាពប្រតិបត្តិការរបស់ ក្រុមហ៊ុនដោយឈរលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្មហើយធ្វើការ លាតត្រដាង ប្រសិនបើមានកត្តាដែលពាក់ព័ន្ធនឹងនិរន្តរភាពនៃដំណើរការ អាជីវកម្ម ហើយប្រើប្រាស់នូវមូលដ្ឋានគណនេយ្យ បែបនិរន្តរភាព ប្រសិនបើ ក្រុមប្រឹក្សាភិបាលមិនមានបំណងរំលាយក្រុមហ៊ុនឬបញ្ឈប់ប្រតិបត្តិការឬមិន មានជម្រើសប្រាកដ ណាមួយ ប៉ុន្តែត្រូវតែធ្វើដូច្នេះ។

ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើ របាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបានអំណះអំណាងយ៉ាងសម ហេតុផល ថាតើរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនពុំមានកំហុសឆ្គង ជាសាវ័ន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬការកើនច្រឡំ និងចេញនូវ របាយការណ៍របស់ សវនករឯករាជ្យរួមមានមតិយោបល់របស់យើងខ្ញុំ។

ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ (ត)

អំណះអំណាងយ៉ាងសមហេតុផលគឺជាអំណះអំណាងកម្រិតខ្ពស់បំផុតនៃមិនអាចធានាបានថាមតិយោបល់របស់សវនកម្ម អនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជាដែលតែងតែការពារនូវកំហុសឆ្គងជាសារវន្តនៅពេលកើតមានឡើងនោះទេ។ ភាពខុសឆ្គងដែលបណ្តាលមកពីការក្លែងបន្លំឬការកំណត់ត្រូវបានពិចារណាថាជាកំហុសឆ្គងជាសារវន្ត ប្រសិនបើជាលក្ខណៈមួយៗ ឬជាលក្ខណៈរួមផ្គុំអាចមានឥទ្ធិពលលើការសម្រេចចិត្តសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់នៅលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃសវនកម្មដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដោយវិជ្ជាជីវៈ និងរក្សានូវការសង្ស័យដោយវិជ្ជាជីវៈនៅក្នុងសវនកម្មទាំងមូល។ ។ យើងខ្ញុំក៏បាន៖

- កំណត់និងវាយតម្លៃលើហានិភ័យកំហុសឆ្គងជាសារវន្តក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ថាគឺជាបណ្តាលមកពីការក្លែងបន្លំឬការកំណត់ត្រូវ ហើយធ្វើការរៀបចំ និងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងទទួលបាននូវភស្តុតាងសវនកម្មដែលគ្រប់គ្រាន់ និងសមរម្យដើម្បីជាមូលដ្ឋានសម្រាប់មតិយោបល់របស់យើងខ្ញុំ។ ហានិភ័យនៃការមិនបានរកឃើញនូវកំហុសឆ្គងជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំខ្ពស់ជាងហានិភ័យដែលបណ្តាលមកពីការកំណត់ត្រូវដោយសារតែការក្លែងបន្លំអាចពាក់ព័ន្ធនឹងការប្រកួតប្រជែង ការក្លែងបន្លំ ការលុបចោលដោយចេតនា ការបកស្រាយខុស ឬក៏ការបំពានលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុផ្ទៃក្នុង។
- ស្វែងយល់ពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងការធ្វើសវនកម្ម ដើម្បីរៀបចំនីតិវិធីសវនកម្មដែលត្រឹមត្រូវទៅតាមស្ថានភាព ប៉ុន្តែមិនមែនក្នុងគោលបំណងបញ្ចេញមតិយោបល់លើប្រសិទ្ធភាពនៃប្រព័ន្ធផ្ទៃក្នុងរបស់ក្រុមហ៊ុននោះទេ។
- វាយតម្លៃនូវភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានអនុវត្តនិងភាពសមហេតុផលនៃគណនេយ្យប៉ាន់ស្មាននិងលាតត្រដាងដែលធ្វើឡើងដោយក្រុមប្រឹក្សាភិបាល។
- ធ្វើសេចក្តីសន្និដ្ឋានលើភាពសមស្របនៃមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្មដែលប្រើប្រាស់ដោយគណៈគ្រប់គ្រងនិងផ្អែកលើភស្តុតាងដែលទទួលបាន ថាគឺមានភាពមិនប្រាកដប្រជាតើឡើងជាសារវន្ត ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឬលក្ខខណ្ឌដែលអាចប៉ះពាល់ដល់លទ្ធភាពបន្តប្រតិបត្តិការរបស់ខ្លួនដោយឈរលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាភាពមិនប្រាកដប្រជាជាសារវន្តមួយកើតឡើងយើងខ្ញុំត្រូវបានតម្រូវឱ្យទាញការយកចិត្តទុកដាក់ក្នុងរបាយការណ៍សវនកម្មនិងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬក៏កែប្រែមតិយោបល់របស់យើងខ្ញុំប្រសិនបើការកំណត់ទាំងនោះមិនគ្រប់គ្រាន់។ សេចក្តីសន្និដ្ឋានយើងខ្ញុំផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់ថ្ងៃចេញរបាយការណ៍សវនកម្ម។ ទោះជាយ៉ាងណាព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចនឹងបង្កឱ្យក្រុមហ៊ុនបញ្ឈប់និរន្តរភាពនៃដំណើរការអាជីវកម្ម។

- វាយតម្លៃលើបទបង្ហាញរចនាសម្ព័ន្ធនិងមាតិកាទាំងមូលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន រួមទាំងការលាតត្រដាង ថាគឺរបាយការណ៍ហិរញ្ញវត្ថុក្រុមហ៊ុនតំណាងឱ្យប្រតិបត្តិការនិងព្រឹត្តិការណ៍ផ្សេងៗក្នុងរបៀបបឋមមួយដែលសម្រេចបាននូវការបង្ហាញត្រឹមត្រូវ។ ក្នុងចំណោមចំណុចពាក់ព័ន្ធផ្សេងៗយើងខ្ញុំធ្វើការព្រាស្រីយទាក់ទងជាមួយក្រុមប្រឹក្សាភិបាលអំពីផែនការ វិសាលភាពការងារ និងពេលវេលានៃសវនកម្ម និងចំណុចសំខាន់ៗដែលបានរកឃើញ រួមមានកង្វះខាតសំខាន់ៗនៅក្នុងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុផ្ទៃក្នុងដែលយើងខ្ញុំបានរកឃើញនៅក្នុងអំឡុងសវនកម្មរបស់យើងខ្ញុំ។

បញ្ជាក់បន្ថែម

របាយការណ៍នេះត្រូវបានធ្វើឡើងសម្រាប់ភាគហ៊ុនិករបស់ក្រុមហ៊ុនតែប៉ុណ្ណោះ។ យើងខ្ញុំនឹងមិនទទួលខុសត្រូវ ចំពោះខ្លឹមសារនៃរបាយការណ៍នេះ សម្រាប់បុគ្គលផ្សេងទៀតឡើយ។



រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	២០២៤		២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៦	២១.០៤៨	៨៤.៧១៨	១៨.៣៧០	៧៥.០៤១
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៧	៤២៦.៣៣៨	១.៧១៦.០១០	៤២១.១៥៧	១.៧២០.៤២៦
សមតុល្យនៅធនាគារផ្សេងៗ	៨	១.៦៦១.៧២៧	៦.៦៨៨.៤៥១	៩៧២.៦១៤	៣.៩៧៣.១២៨
ឥណទានទៅអតិថិជន	៩	៨.០៦៩.៣៤៨	៣២.៤៧៩.១២៦	៨.៥៥៤.០៤៧	៣៤.៩៤៣.២៥២
គណនីត្រូវទទួលផ្សេងៗ	១០	២៨៧.៦១៥	១.១៥៧.៦៥០	២២៨.៥៩៩	៩៣៣.៨២៧
ទ្រព្យសម្បត្តិ និងបរិក្ខារ	១១	១៧០.៣០៧	៦៨៥.៤៨៦	១៤២.៦០៦	៥៨២.៥៤៦
ទ្រព្យសកម្មអរូបី	១២	២.៥៧០	១០.៣៤៤	៥.៣១០	២១.៦៩១
ទ្រព្យសកម្មសរុប					
បំណុល និងមូលធន		១០.៦៣៨.៩៥៣	៤២.៨២១.៧៨៥	១០.៣៤២.៧០៣	៤២.២៤៩.៩៤១
បំណុល					
កម្ចី	១៣	២.៥៣១.៩៩០	១០.១៩១.២៦០	២.៥៧០.៥៤៥	១០.៥០០.៦៧៦
គណនីត្រូវបង់ផ្សេងៗ	១៤	២៤៧.៨៥៧	៩៩៧.៦២៣	២៣៩.៣៣៤	៩៧៧.៦៧៩
បំណុលពន្ធដារ		១០៤.០៧០	៤១៨.៨៨២	៤៨.២៨៣	១៩៧.២៣៦
បំណុលសរុប		២.៨៨៣.៩១៧	១១.៦០៧.៧៦៥	៣.៨៥៨.១៦២	១១.៦៧៥.៥៩១
មូលធន					
ដើមទុន	១៥	៨.០០០.០០០	៣២.៦៨៧.០០០	៨.០០០.០០០	៣២.៦៨៧.០០០
ខាតបង់		២៤៤.៩៦៤	(៩៨៩.៦៩៨)	(៥១៩.៤៥៩)	(២.០៩០.៨៧២)
លម្អៀងនៃការប្តូររូបិយប័ណ្ណ		-	(៤៤៣.២៨២)	-	១៨.២៣២
មូលធនសរុប		៧.៧៥៥.០៣៦	៣១.២៥៤.០២០	៧.៤៨០.៥៤១	៣០.៦១៤.៣៦០
បំណុល និងមូលធនសរុប		១០.៦៣៨.៩៥៣	៤២.៨២១.៧៨៥	១០.៣៤២.៧០៣	៤២.២៤៩.៩៤១

របាយការណ៍លទ្ធផលលម្អិត

សម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	២០២៤		២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	១៦	១.៣៧៦.៥៦៣	៥.៦០៣.៩៨៨	១.៣២៧.២៧២	៥.៤៥៥.០៨៨
ចំណាយការប្រាក់	១៧	(១២៥.៥៥២)	(៥១១.១២២)	(១៤៩.៨៧៨)	(៦១៥.៩៩៩)
ចំណូលការប្រាក់សុទ្ធ		១.២៥១.០១១	៥.០៩២.៨៦៦	១.១៧៧.៣៩៤	៤.៨៣៩.០៨៩
សំវិធានធុនសម្រាប់ការខាតបង់ពីការ ថយចុះតម្លៃ	៩	(៨០.១៦៨)	(៣២៦.៣៦៤)	(៧៩.៦០១)	(៣២៧.១៦០)
ចំណូលប្រតិបត្តិការផ្សេងៗ	១៨	៥៤.២០១	២២០.៦៥២	១០៩.១២១	៤៤៤.៤៨៧
ចំណាយបុគ្គលិក	១៩	(៤៩៥.០៥២)	(២.០១៥.៣៥៧)	(៤៩៦.៩៥១)	(២.០៤២.៤៦៩)
ចំណាយបង់រំលស់	២០	(៦៨.១៩៦)	(២៧៧.៦២៦)	(៣៩.៣៨៣)	(១៦១.៨៦៤)
ចំណាយទូទៅនិងចំណាយរដ្ឋបាល	២១	(៣២១.៤៤៦)	(១.៣០៨.៦០៧)	(៣១០.៩២១)	(១.២៧៧.៨៨៥)
ចំណេញមុនបង់ពន្ធ		៣៤០.៣៥០	១.៣៨៥.៥៦៤	៣៥៩.៦៥៩	១.៤៧៨.១៩៨
ចំណាយពន្ធ	២២	(៦៩.៨៥៥)	(២៨៤.៣៨០)	(៦១.៤៤១)	(២៥២.៥២៣)
ចំណេញសម្រាប់ការិយបរិច្ឆេទ		២៧០.៤៩៥	១.១០១.១៨៤	២៩៨.២១៨	១.២២៥.៦៧៥
ចំណូលពេញលេញផ្សេងៗ សុទ្ធនៃពន្ធ					
ខ្ទង់គណនីដែលបានបែងចែកឡើងវិញលើ ចំណេញ ឬខាត					
- លម្អៀងនៃការបកប្រែប្រែប្រែប័ណ្ណ ហរទេស		-	(៤៦១.៥១៤)	-	(៧៧.៤១៧)
ចំណូល/(ខាត)លម្អិតសរុបសម្រាប់ការិយបរិច្ឆេទ		២៧០.៤៩៥	៦៣៩.៦៧០	២៩៨.២១៨	១.១៤៨.២៥៨

របាយការណ៍ចម្រើនបម្រុងមូលធន សម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

កំណត់ សម្គាល់	ដើមទុន		ខាតបង់		លម្អៀងនៃការប្តូររូបិយប័ណ្ណ	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៣.០០០.០០០	១២.២២២.០០០	(៨១៣.៦៧៧.)	(៣.៣១៦.៥៥៧)	-	៩៥៦៤៩ ២.១៨៦.៣២៣ ៩.០០១.០៩២
ចំណេញក្នុងការិយបរិច្ឆេទ	-	-	២៩៨.២១៨	១.២២៥.៦៧៥	-	២៩៨.២១៨ ១.២២៥.៦៧៥
ចំណូលលម្អិតផ្សេងៗ សុទ្ធនៃពន្ធ	-	-	-	-	(៧៧.៤១៧)	- (៧៧.៤១៧)
ចំណូលលម្អិតផ្សេងៗ សរុប	-	-	២៩៨.២១៨	១.២២៥.៦៧៥	-	២៩៨.២១៨ ១.១៤៨.២៥៨
ប្រតិបត្តិការជាមួយភាគហ៊ុនិក	៥.០០០.០០០	២០.៤២៥.០០០	-	-	-	៥.០០០.០០០ ២០.៤២៥.០០០
ភាគហ៊ុនិកបោះផ្សាយ តំណាងឲ្យប្រតិបត្តិការសរុបជាមួយភាគហ៊ុនិក	៥.០០០.០០០	៣២.៦៤៧.០០០	(៥១៥.៤៥៩)	(២.០៩០.៨៨២)	-	១៨.២៣២ ៧.៤៨៤.៥៤១ ៣០.៩៧៤.៣៥០
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	-	-	២៧០.៤៥៥	១.១០១.១៨៤	-	២៧០.៤៥៥ ១.១០១.១៨៤
ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	-	-	(៤៦១.៥១៤) (៤៦១.៥១៤)
ខាតពេញលេញផ្សេងៗ សុទ្ធនៃពន្ធ	-	-	-	-	-	-
ចំណេញពេញលេញសរុប	-	-	២៧០.៤៥៥	១.១០១.១៨៤	-	២៧០.៤៥៥ ៦៣៩.៦៧០
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៨.០០០.០០០	៣២.៦៤៧.០០០	(២៤៤.៥៦៤)	(៩៨៩.៦៩៨)	-	៧.៧៥៥.០៣៦ ៣១.២១៤.០២០

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់សម្គាល់	ដុល្លារអាមេរិក	២០២៤ ពាន់រៀល	ដុល្លារអាមេរិក	២០២៣ ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ចំណេញមុនបង់ពន្ធនិយ័តកម្ម៖		៣៤០.៣៥០	១.៣៨៥.៥៦៤	៣៥៩.៦៥៩	១.៤៧៨.១៩៨
សំវិធានធនសម្រាប់ការខាតបង់ពីការថយចុះតម្លៃ	៩	៨០.១៦៨	៣២៦.៣៦៤	៧៩.៦០១	៣២៧.១៦០
រំលស់ទ្រព្យសកម្មអរូបី	១២	២.៧៤០	១១.១៥៥	២.៧៩៩	១១.៥០៤
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ	១១	៦៥.៤៥៦	២៦៦.៤៧១	៣៦.៥៨៤	១៥០.៣៦០
ចំណេញពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		(៣.៣៥៦)	(១៣.៦៦២)	(១៦៩)	(៦៩៥)
ចំណាយការប្រាក់	១៧	១២៥.៥៥២	៥១១.១២២	១៤៩.៨៧៨	៦១៥.៩៩៩
ការជម្រះចេញពីបញ្ជីនៃទ្រព្យសម្បត្តិ និងបរិក្ខារ		៧៨.៥៨៥	៣១៩.៩២០	-	-
ចំណេញប្រតិបត្តិការមុនពេលបម្រែបម្រួលដើមទុនបង្វិល		៦៨៩.៤៩៥	២.៨០៦.៩៣៤	៦២៨.៣៥២	២.៥៨២.៥២៦
បម្រែបម្រួលដើមទុនបង្វិល					
ឥណទានទៅអតិថិជន		៤០៤.៥៣១	១.៦២៨.២៣៧	(៨៧២.៧១១)	(៣.៥៦៥.០២៤)
គណនីត្រូវទទួលផ្សេងៗ		(៥៩.០១៦)	(២៣៧.៥៣៩)	(១៥១.៨៤៣)	(៦២០.២៧៩)
គណនីត្រូវបង់ផ្សេងៗ		៨.៥២៣	៣៤.៣០៥	៤០.៧៨៦	១៦៦.៦១១
ប្រាក់តម្កល់តាមច្បាប់		-	-	(២៥០.០០០)	(១.០២១.២៥០)
សាច់ប្រាក់បានមកពី/(ប្រើក្នុង)ប្រតិបត្តិការ		១.០៤៣.៥៣៣	៤.២៣១.៩៣៧	(៦០៥.៤១៦)	(២.៤៥៧.៤១៦)
ពន្ធប្រាក់ចំណូលបានបង់		(១៤.០៦៨)	(៥៧.២៧១)	(១៤.១៥៣)	(៥៨.១៦៩)
ការប្រាក់បានបង់		(១៦៤.១០៧)	(៦៦៨.០៨០)	(៧៩.៥៣៩)	(៣២៦.៩០៥)
សាច់ប្រាក់សុទ្ធបានមកពី/(ប្រើក្នុង)សកម្មភាព		៨៦៥.៣៥៨	៣.៥០៦.៥៨៦	(៦៥៩.១០៨)	(២.៨៨៩.០៥៤)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (ត)

	កំណត់ សម្គាល់	ដុល្លារអាមេរិក	២០២៤ ពាន់រៀល	ដុល្លារអាមេរិក	២០២៣ ពាន់រៀល
ការដាក់ប្រាក់បញ្ញើ		(១.២០០.០០០)	(៤.៨៣០.០០០)	-	-
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	១១	(១៧១.៧៤៣)	(៦៩៩.១៦៦)	(៦៦.៤៦៤)	(២៧៣.១៦៧)
ការទិញទ្រព្យសកម្មអរូបី	១២	-	-	(១.៨៤៣)	(៧.៥៧៥)
ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		៣.៣៥៧	១៣.៦៦៦	៩.៧២៩	៣៩.៩៨៦
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(១.៣៦៨.៣៨៦)	(៥.៥១៥.៥០០)	(៥៨.៥៧៨)	(២៤០.៧៥៦)
តំហាយសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល		(៥០៣.០២៨)	(២.០០៨.៩១៤)	(៧៥៧.៦៨៦)	(៣.០៨៣.២៤៦)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមការិយបរិច្ឆេទ		១.០១២.១៤១	៤.១៣៤.៥៩៥	១.៧៦៩.៨២៧	៧.២៨៦.៣៧៧
លម្អៀងនៃការបកប្រែរូបិយប័ណ្ណ		-	(៧៦.៥០២)	-	(៦៨.៥៣៦)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងការិយបរិច្ឆេទ		៥០៩.១១៣	២.០៤៩.១៧៩	១.០១២.១៤១	៤.១៣៤.៥៩៥
សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន៖					
សាច់ប្រាក់ក្នុងដៃ	៦	២១.០៤៨	៨៤.៧១៨	១៨.៣៧០	៧៥.០៤១
សមតុល្យនៅធនាគារជាតិនៃកម្ពុជា (មិនរួមបញ្ចូលប្រាក់កម្ពុជាតាមច្បាប់)	៧	២៦.៣៣៨	១០៦.០១០	២១.១៥៧	៨៦.៤២៦
សមតុល្យនៅធនាគារផ្សេងៗ	៨	៤៦១.៧២៧	១.៨៥៨.៤៥១	៩៧២.៦១៤	៣.៩៧៣.១២៨
		៥០៩.១១៣	២.០៤៩.១៧៩	១.០១២.១៤១	៤.១៣៤.៥៩៥

ផលិតផលនិងសេវាកម្ម



ផលិតផលឥណទាន



- **ឥណទានគេហដ្ឋាន** ងាយស្រួល និង រហ័សក្នុងការទទួលបានឥណទានគេហដ្ឋានជាមួយ ស៊ីធី ជាមួយនឹងការផ្តល់ឥណទានទាន់ចិត្ត មានភាពបត់បែននៃទ្រព្យធានាបំណុល និងឯកសារងាយស្រួល។ មន្ត្រីទំនាក់ទំនងអតិថិជនរបស់អ្នកនៅទីនេះ ដើម្បីផ្តល់សេវាកម្មដល់ផ្ទះអ្នកជាមួយនឹងបទពិសោធន៍ច្រើនឆ្នាំ និងការក្បាច់ការសម្ងាត់។
- **ឥណទានអាជីវកម្ម** ងាយស្រួល និងរហ័សក្នុងការទទួលបានឥណទានអាជីវកម្មជាមួយ ស៊ីធី ជាមួយនឹងការផ្តល់ឥណទានទាន់ចិត្ត មានភាពបត់បែន នៃទ្រព្យ ធានាបំណុល និង ឯកសារងាយស្រួល។ មន្ត្រីទំនាក់ទំនងអតិថិជន របស់អ្នកនៅទីនេះ ដើម្បីផ្តល់សេវាកម្មដល់ផ្ទះអ្នក ជាមួយនឹងបទ ពិសោធន៍អាជីវកម្មច្រើនឆ្នាំ និងការក្បាច់ការសម្ងាត់។
- **ឥណទានយានយន្ត** ងាយស្រួល និងរហ័សក្នុងការទទួលបានឥណទានយានយន្ត ជាមួយ ស៊ីធី ជាមួយនឹងការផ្តល់ឥណទានទាន់ចិត្តមានភាពបត់ បែននៃទ្រព្យធានាបំណុល និងឯកសារងាយស្រួល។ មន្ត្រីទំនាក់ ទំនងអតិថិជនរបស់អ្នកនៅទីនេះ ដើម្បីផ្តល់សេវាកម្មដល់ផ្ទះអ្នក ជាមួយនឹងបទពិសោធន៍ច្រើនឆ្នាំ និងការក្បាច់ការសម្ងាត់។
- **ឥណទានផ្ទាល់ខ្លួន** ងាយស្រួល និងរហ័សក្នុងការទទួលបានឥណទានផ្ទាល់ខ្លួនជាមួយ ស៊ីធី ជាមួយនឹងការផ្តល់ឥណទានទាន់ចិត្តមានភាពបត់បែននៃទ្រព្យធានាបំណុល និង ឯកសារងាយស្រួល មន្ត្រីទំនាក់ទំនងអតិថិជនរបស់អ្នកនៅទីនេះ ដើម្បីផ្តល់សេវាកម្ម ដល់ផ្ទះអ្នក ជាមួយនឹងបទពិសោធន៍ច្រើនឆ្នាំ និងការក្បាច់ការសម្ងាត់។
- **ឥណទានរហ័ស** ងាយស្រួល និងរហ័សក្នុងការទទួលបានឥណទានរហ័សជាមួយ ស៊ីធី ជាមួយនឹងការផ្តល់ឥណទានទាន់ចិត្ត មានភាពបត់បែននៃ ទ្រព្យធានាបំណុល និងឯកសារងាយស្រួល។ មន្ត្រីទំនាក់ទំនង អតិថិជនរបស់អ្នកនៅទីនេះ ដើម្បីផ្តល់សេវាកម្មដល់ផ្ទះអ្នកជាមួយនឹងបទពិសោធន៍ច្រើនឆ្នាំ និងការក្បាច់ការសម្ងាត់។

ឥណទានផ្ទាល់ខ្លួន

កាន់តែងាយស្រួល មានត្រឹមតែកាតត្រីម៉ូតូ ឬកាតត្រីឡាន
ក៏អាចស្នើកម្ចីនៅ ស៊ីធីបានដែរ!



ឥណទានគេហដ្ឋាន

បង្កើតភាពកក់ក្តៅក្នុងក្រុមគ្រួសារ
ជាមួយគេហដ្ឋានផ្ទាល់ខ្លួន!!



ឥណទានយានយន្ត

សម្រេចក្តីស្រមៃលោកអ្នកបាន
យ៉ាងឆាប់រហ័សជាមួយ ស៊ីធី ភីអិលស៊ី



ឥណទានអាជីវកម្ម

ស្មើស៊ីធីឈានទៅដឹកនាំលោកអ្នកជាមួយ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី



ឥណទានរហ័ស

ចង់បានសម្ភារៈ សម្រាប់ប្រើប្រាស់
តែឆ្ងល់ថា កាតិចតួចមែន? ឈប់បារម្ភណ៍
ជាមួយឥណទានរហ័សរបស់ ស៊ីធី ភីអិលស៊ី



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី
របាយការណ៍ប្រចាំឆ្នាំ ២០២៤

សកម្មភាពផ្សេងៗ



៨មីនា ទិវាសិទ្ធិនារីអន្តរជាតិ



១៤ កុម្ភៈ ទិវានៃសេចក្តីស្រឡាញ់



កម្រងបុគ្គលិកថ្ងៃសែនចូលឆ្នាំចិន



ពិធីសូត្រមន្ត ប្រោះត្រាំ



ពិធីសូត្រមន្ត ប្រោះត្រាំ



ប្រគេនឧបាយកលចំពោះព្រះសង្ឃ



រូបភាពទូមក់ណើតបុគ្គលិក



រូបភាពពេលប៉ះទៅផ្សព្វផ្សាយ



ពិធីប៉ះហត្ថលេខាលើអនុស្សរណៈ



កិច្ចប្រជុំជាមួយមេសប្រធានផ្នែកសាខា



សកម្មភាពចក្ខុបណ្តុះបណ្តាលផលប៉ះពាល់



កិច្ចប្រជុំជាមួយគណៈគ្រប់គ្រងប្រតិបត្តិការ



ពិធីប្រជុំអភិវឌ្ឍន៍ និងពិសោធន៍ការងារ សាមគ្គី



សកម្មភាពនៅវត្តដូនកាលមុនឡឆ្នាំមីឡូ



ការប្រគល់ប័ណ្ណសរសើរដល់មេគុណិកស្តីម



ថ្ងៃមុនឡឆ្នាំអែល



ដំណើរកំសាន្ត ខេត្តកំពតទ្វេដងមូលធុរ



សកម្មភាពពេលលេងល្បែងកម្សាន្ត



សកម្មភាពពេលនៅលេងកន្លែងសេសសម្បុរ

កាន់ច្បាប់សាខាឆ្លើម ២០២៤



សាខាខណ្ឌជ្រោយចង្វារ




សាខាខណ្ឌច្បារអំពៅ



សាខាស្រុកអង្គស្នួល

ទីតាំងប្រតិបត្តិការ





អគារ ដីព្រៃត្បូង ជាន់ទី១១ បន្ទប់លេខ១០-១១-១២ មហាវិថីសហព័ន្ធរុស្ស៊ី
ភូមិ១០ សង្កាត់ផ្សារដើម្បីទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ



023 221 499
info@citymfi.com.kh
www.citymfi.com.kh

